



គោលបំណង: ពន្យល់ពីជម្រើស OR PTC DCI EVV ហើយនឹងជួយអ្នកជ្រើសរើសជម្រើសដែលសមស្របទៅនឹងកម្រិតនៃសុខភាពរបស់អ្នកដោយប្រើបច្ចេកវិទ្យា។
លទ្ធផល: អ្នកប្រើប្រាស់នឹងពិរហ័ទស្រើសរើសវិធីសាស្ត្រ EVV ដោយផ្អែកលើកម្រិតសុខភាពរបស់ពួកគេដោយប្រើបច្ចេកវិទ្យា។

កម្រិតនៃសុខភាពដោយប្រើបច្ចេកវិទ្យា

មានសុខភាព

ប្រភេទនៃសុខភាព

មិនមានសុខភាព

តើវាគឺជាអ្វី?

កម្មវិធីទូរសព្ទ OR PTC DCI:
 កម្មវិធីទូរសព្ទឥតគិតថ្លៃដែលបានប្រើប្រាស់នៅលើឧបករណ៍ឆ្លាតវៃ Android ឬ iOS។

ខ្សែនាឡិកាដក់ OR PTC DCI
 ឧបករណ៍តូចត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាពនៅក្នុងផ្ទះរបស់អ្នកប្រើប្រាស់ដែលសេវាកម្មត្រូវបានផ្តល់ជូន។

ទូរសព្ទលើតុ OR PTC DCI
 ប្រើប្រាស់ទូរសព្ទលើតុនៅក្នុងផ្ទះរបស់អ្នកប្រើប្រាស់ដែលសេវាកម្មត្រូវបានផ្តល់ជូន។

តើខ្ញុំត្រូវធ្វើអ្វី?

អ្នកផ្តល់សេវា:
 ប្រើប្រាស់កម្មវិធីដើម្បីកំណត់ពេលវេលាធ្វើការ និងកំណត់ពេលវេលាចេញពីធ្វើការ នៅពេលដែលចាប់ផ្តើម និងពេលបញ្ចប់វេននីមួយៗ។
អ្នកប្រើប្រាស់: មិនតម្រូវឱ្យប្រើប្រាស់កម្មវិធី។ អាចចុះហត្ថលេខាបិទលើវេនរបស់អ្នកផ្តល់សេវា ដោយបញ្ជូលលេខអត្តសញ្ញាណផ្ទាល់ខ្លួន/លេខសម្ងាត់ ឬហត្ថលេខាអេឡិចត្រូនិកប្រសិនបើចង់បាន។

អ្នកផ្តល់សេវា:
 កត់ត្រាលេខកូដនាឡិកាដក់ប្រចាំថ្ងៃ។ បញ្ជូលលេខកូដនាឡិកាដក់ទៅក្នុងផតថលគេហទំព័រ OR PTC DCI នៅចុងបញ្ចប់នៃរយៈពេលបង់ប្រាក់។
អ្នកប្រើប្រាស់: មិនតម្រូវឱ្យមានសកម្មភាពពីអ្នកប្រើប្រាស់ឡើយ។

អ្នកផ្តល់សេវា: ប្រើទូរសព្ទលើតុរបស់អ្នកប្រើប្រាស់ដើម្បីហៅទូរសព្ទទៅលេខ 844 នៅពេលដែលចាប់ផ្តើម និងពេលបញ្ចប់វេននីមួយៗ។
អ្នកប្រើប្រាស់: តម្រូវឱ្យមានសកម្មភាពពីអ្នកប្រើប្រាស់តែប៉ុណ្ណោះ ដើម្បីបញ្ជូលលេខអត្តសញ្ញាណផ្ទាល់ខ្លួនដោយប្រើប្រាស់ទូរសព្ទសម្រាប់ការបញ្ជូលប្រវត្តិ។

សូមចំណាំ: ប្រសិនបើកែប្រែធាតុចូលអ្នកនឹងត្រូវប្រើផតថលគេហទំព័រ OR PTC DCI (ដែលអាចចូលប្រើបានតាមរយៈ: កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ ឬកម្មវិធីរុករករបស់គេហទំព័រនៃឧបករណ៍ឆ្លាតវៃ)។

សូមចំណាំ: ប្រសិនបើអ្នកប្រើប្រាស់មិនមានទូរសព្ទលើតុសូមពិចារណាប្រើខ្សែនាឡិកាដក់ជាជម្រើសមួយ ប្រសិនបើអ្នកមិនមានសុខភាពជាមួយនឹងបច្ចេកវិទ្យា។